



**ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ**

**សុន្ទរកថា**

**ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍  
ថ្លែងក្នុងឱកាសនៃការប្រារព្ធធិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ  
រៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)  
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨  
“យើងម្តេចៗរួមគ្នាបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥”**

- សូមគោរពឯកឧត្តម លោកជំទាវគណៈអធិបតី
- សូមគោរព *Dr. Curley Bonds* ប្រធានក្រុមប្រឹក្សាភិបាលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)
- សូមគោរពលោកវេជ្ជបណ្ឌិត **ឈឹម សារ៉ាត់** នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)
- អស់លោក លោកស្រីតំណាងអង្គការជាតិ អង្គការអន្តរជាតិ ព្រមទាំងក្មួយៗទាំងអស់ជាទីរាប់អាន!

ថ្ងៃនេះ តាងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោកលោកស្រី ក្នុងការប្រារព្ធ **ធិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៨** ក្រោមប្រធានបទ “**យើងម្តេចៗរួមគ្នាបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥**” ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) ដ៏មហោឡារិកនាពេលនេះ។

ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោក ដែលគិតមកដល់ពេលនេះមានចំនួន៣០លើកហើយ ដោយឡែកនៅកម្ពុជាយើង ជាឆ្នាំទី២៥នៃការប្រារព្ធ **ធិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ** នៅទូទាំងរាជធានី ខេត្ត។ ឆ្នាំនេះក៏ជាលើកទី២ផងដែរ ដែលខ្ញុំត្រូវបានអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) នៅមជ្ឈមណ្ឌលសន្និបាត និង

ពិពណ៌នាកោះពេជ្រ។ ដូច្នេះ ខ្ញុំសូមឆ្លៀតឱកាសនេះសម្តែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោក ជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ ដែលជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ជាតិ និងអន្តរជាតិគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងដោយការប្តេជ្ញាចិត្តខ្ពស់បំពេញការងារប្រយុទ្ធនឹងជំងឺអេដស៍ ប្រកបដោយជោគជ័យជាបន្តបន្ទាប់គួរ ជាទីមោទនៈ។ រយៈពេលជាងពីរទសវត្សរ៍មកនេះ យើងរួមគ្នាសម្រេចបាននូវការកាត់បន្ថយអត្រាចម្លង មេរោគអេដស៍ថ្មី ការកាត់បន្ថយអត្រាមរណភាពដោយសារជំងឺអេដស៍ ការកាត់បន្ថយអត្រាវើសអើង មា ក់ងាយលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និងមានក្តីសង្ឃឹមដ៏ពិតប្រាកដក្នុងការឆ្ពោះទៅសម្រេច បាននូវការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ខាងមុខនេះ។

**ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗជាទីរាប់អាន!**

តាមរយៈការលើកឡើងរបស់លោកវេជ្ជបណ្ឌិត **ឈឹម សារ៉ាត់** នាយកប្រចាំតំបន់អាស៊ីនៃ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) បានបង្ហាញថា អង្គការមូលនិធិថែទាំសុខភាពអ្នក ជំងឺអេដស៍ បានចូលរួមចំណែកយ៉ាងសកម្ម និងធំធេងនៅកម្ពុជា។ អង្គការកំពុងធ្វើប្រតិបត្តិការនៅ ១៨ រាជធានី ខេត្តទូទាំងប្រទេស (លើកលែងតែខេត្តប៉ៃលិន ព្រះវិហារ មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ បាត់ដំបង និងកែប)។ មកដល់ពេលបច្ចុប្បន្ននេះ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ជាងពាក់ កណ្តាល គឺ ៣៧.០៥៧នាក់ នៃចំនួនសរុបប្រមាណ ៦៧.០០០នាក់ កំពុងទទួលការថែទាំ និង ព្យាបាលដោយមានការគាំទ្រពីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍។ លើសពីនេះ អង្គការមូល និធិថែទាំសុខភាពអ្នកជំងឺអេដស៍ បាននិងកំពុងប្រើប្រាស់របៀបវារៈចល័ត១គ្រឿងរបស់ខ្លួនចុះធ្វើតេស្ត ឈាមរកមេរោគអេដស៍នៅតាមមូលដ្ឋានកងទ័ព និងជូនប្រជាជនគន្លឹះនៅតាមបណ្តារាជធានី និងខេត្ត ចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប បន្ទាយមានជ័យ និងស្វាយរៀង ដោយភាព ជោគជ័យ។ ចេញពីលទ្ធផលដ៏ល្អប្រសើរខាងលើ នៅថ្ងៃនេះ យើងនឹងសម្តែងជាក់ឱ្យប្រើប្រាស់របៀបវារៈ ចល័តថ្មីមួយគ្រឿងបន្ថែមទៀត។

ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបាន និងកំពុងរួមចំណែកបំពេញការងារយ៉ាងសកម្ម ក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ប្រកបដោយជោគជ័យ និងប្រសិទ្ធភាព។ ខ្ញុំសូមលើកទឹកចិត្តឱ្យអង្គការបន្ត ការកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានកាន់តែទូលំទូលាយតាមតំបន់ និងបណ្តាខេត្តនានានៅក្នុង ប្រទេសកម្ពុជា។

**ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗជាទីរាប់អាន!**

ក្នុងរយៈពេលជាងពីរទសវត្សរ៍នៃបេសកកម្មប្រយុទ្ធនឹងជំងឺអេដស៍របស់ខ្លួន កម្ពុជាតែងអនុវត្ត ស្របតាមគោលនយោបាយ និងគោលដៅយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ។ ជាអាទិ៍ គោល នយោបាយសូន្យប៊ីឆ្នាំ២០២០ (សូន្យនៃការឆ្លងមេរោគអេដស៍ថ្មី សូន្យនៃការមាក់ងាយនិងវើសអើង និងសូន្យនៃការស្លាប់ដោយសារជំងឺអេដស៍) និងគោលដៅយុទ្ធសាស្ត្រ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥

( ៩៥% នៃអ្នកដែលផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ពួកគេ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានធ្វើរោគវិនិច្ឆ័យហើយ បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ជាប់ជាប្រចាំ និង៩៥% នៃអ្នកដែលទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន )។ គោលនយោបាយ និងគោលដៅយុទ្ធសាស្ត្រទាំងនេះ ត្រូវបានដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៤ ( ឆ្នាំ២០១៥-២០២០ ) ផងដែរ។ ជាមួយគ្នានេះ យើងក៏មានឆន្ទៈដ៏មោះមុតក្នុងការមិនទុកនរណាម្នាក់ចោលដោយមិនបានទទួលការយកចិត្តទុកដាក់ឡើយ និងមានក្តីសង្ឃឹមជឿជាក់ថា យើងអាចកសាង “មនុស្សជាតិជំនាន់ថ្មីមួយដែលគ្មានបញ្ហាអេដស៍” យ៉ាងពិតប្រាកដ។

ក្នុងឱកាសជីវិតសេសវិសាលនេះ ខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលនូវសមិទ្ធផលសំខាន់ៗ ដែលប្រទេសកម្ពុជាសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដូចខាងក្រោម ៖

- យោងតាមប្រព័ន្ធតាមដានការរាលដាលមេរោគអេដស៍នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៧មក ការរាលដាលមេរោគអេដស៍បានចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ នៅគ្រប់ក្រុមគោលដៅទាំងអស់ ជាក់ស្តែងអត្រាផ្ទុកមេរោគអេដស៍នៅក្នុងចំណោមប្រជាជនទូទៅដែលមានអាយុពី១៥ ដល់ ៤៩ឆ្នាំគឺបានធ្លាក់ចុះមកនៅត្រឹមតែ០.៦% ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៨នេះ។ មានន័យថាកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យការរាលដាលមេរោគអេដស៍ ប្រកបដោយជោគជ័យ។ តាមនិន្នាការនេះ យើងមានក្តីសង្ឃឹមជឿជាក់ថាអត្រាឆ្លងថ្មីនឹងបន្តធ្លាក់ចុះជាបន្តទៀតនៅឆ្នាំខាងមុខ។
- ការអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍បានធ្វើឡើងជាប្រចាំដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស តាមគ្រប់មធ្យោបាយដូចជា តាមបណ្តាញផ្សព្វផ្សាយ តាមបណ្តាញសង្គម តាមរយៈការចុះអប់រំផ្ទាល់ និងតាមរយៈការបញ្ចូល និងបញ្ជ្រាបទៅក្នុងវេទិកានៅមូលដ្ឋាន។
- ដោយឡែក ការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ១០០% និងលើកទឹកចិត្តឱ្យប្រើប្រាស់សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ គឺបានផ្តល់ទៅដល់ក្រុមគោលដៅបានលើសពី៩០%។
- ៩៤% នៃស្ត្រីមានផ្ទៃពោះបានទទួលសេវាបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ក្នុងនោះអត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅកូនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកត្រឹមតែ៦% ដែលជាសញ្ញាឆ្ពោះទៅរកគោលដៅ នៃការលុបបំបាត់ទាំងស្រុងនូវការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។
- ត្រឹមឆ្នាំ២០១៨នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជិត៦ម៉ឺននាក់កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយមិនបង់ប្រាក់។
- ករណីរើសអើង និងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បានឈានទៅរកការលុបបំបាត់ទាំងស្រុងនាពេលអនាគតដ៏ខ្លី ព្រោះនៅក្នុងឆ្នាំ២០១៨ នេះគ្មានករណីណាមួយស្តីពីការរើសអើង និងមាក់ងាយត្រូវបានរាយការណ៍ទេ នៅទូទាំងប្រទេស។

- តាមរយៈការងារមនុស្សធម៌ដែលមិនចេះនឿយហត់ និងមិនចេះរឹងស្លុតរបស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់ **សម្តេចអភិវឌ្ឍន៍ប្រឹក្សាបណ្ឌិត ប៊ុន រាន ហ៊ុន សែន** ប្រធានកាកបាទក្រហម និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាកាតជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា អ្នករងគ្រោះ និងរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ជាង៩០% សុទ្ធតែបានទទួលការគាំទ្រសង្គមតាមគ្រប់រូបភាព ដូចជាស្បៀង ជម្រក ការសិក្សា ការថែទាំសុខភាព ការកសាងសមត្ថភាព និងការបង្កើតមុខរបរ។
- ព្រះរាជាណាចក្រកម្ពុជាត្រូវបានអង្គការ UNAIDS វាយតម្លៃថាជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ប៉ុណ្ណោះក្នុងពិភពលោក ដែលបានសម្រេចបានគោលដៅ ៩០ ៩០ ៩០ មុនកាលកំណត់ (ឆ្នាំ២០២០) នៅទីក្រុងប៉ារីស កាលពីខែកក្កដា ឆ្នាំ២០១៧។ ក្នុងនោះកម្ពុជាបានធ្វើឱ្យសម្រេច ដូចខាងក្រោម ៖
  - o ៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បានធ្វើតេស្តឈាមរកមេរោគអេដស៍។
  - o ៩៨% នៃអ្នកដឹងស្ថានភាពផ្ទុកមេរោគអេដស៍ទាំងអស់ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ARV)។
  - o ៨០% នៃអ្នកទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ត្រូវបានរកឃើញថាមានលទ្ធផលបន្តកម្រិតមេរោគអេដស៍ក្នុងឈាមកម្រិតទាប ដែលលែងជាគ្រោះគំរាមកំហែងដល់អ្នកផ្ទុកមេរោគអេដស៍។
- នៅក្នុងកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP: United Nations Economic and Social Commission for Asia and Pacific) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ខ្ញុំដែលជាអ្នកតំណាងប្រទេសកម្ពុជា ត្រូវបានជ្រើសតាំងដោយប្រទេសជាសមាជិកចំនួន២៣ ឱ្យធ្វើជាប្រធានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្តេជ្ញាចិត្តរបស់អន្តររដ្ឋាភិបាលអាស៊ីប៉ាស៊ីហ្វិក លើបញ្ហាមេរោគអេដស៍ជំងឺអេដស៍ សម្រាប់រយៈពេល២ឆ្នាំ គឺពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ជំនួសឯកឧត្តម Ratu Epeli Nailatikau អតីតប្រធានាធិបតីប្រទេសហ្វីជី ដែលត្រូវបានបញ្ចប់អាណត្តិ។

វឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផលក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដែលកម្ពុជាទទួលបាននាពេលនេះ គឺជាកំសុតាងវិទ្យាសាស្ត្រមួយយ៉ាងពិតប្រាកដ ដែលបញ្ជាក់យ៉ាងច្បាស់ថា ទស្សនវិស័យរបស់យើងក្នុងការកសាងសង្គមមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍ គឺពិតជាអាចធ្វើបាន។ នេះមានន័យថា កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវ ដែលនឹងឈានទៅសម្រេចបាននូវ “**គោលដៅ ៩៥ ៩៥ ៩៥**” ដែលកំណត់ដោយអង្គការសហប្រជាជាតិយ៉ាងពិតប្រាកដ។

តាងនាមឱ្យអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអ្នករងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍ អង្គការជាតិ និងអង្គការអន្តរជាតិទាំងអស់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តដ៏មោះមុតប្រកបដោយគតិបណ្ឌិតយ៉ាងឧត្តុង្គឧត្តមបំផុត និងការផ្តល់ការគាំទ្រដែល

មិនចេះរឹងស្អប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ហ៊ុន រានី ហ៊ុនសែន** ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងការផ្តល់នូវការគាំទ្រថវិកាផងដែរ។ ជាពិសេស ការបង្កើននូវថវិកាជាតិជារៀងរាល់ឆ្នាំ ដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីមានលទ្ធភាពពង្រីកសមត្ថភាពការងាររបស់ខ្លួនបានជាប្រចាំ។

**ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗជាទីរាប់អាន!**

មុននឹងបញ្ចប់ ខ្ញុំសូមធ្វើការអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតពី រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍទាំងអស់ ក្នុងការបង្កើនការគាំទ្រហិរញ្ញវត្ថុ ដើម្បីឱ្យយើងមានលទ្ធភាព រក្សាចីរភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលើកទី៤ និងទី៥នាពេលខាងមុខ។ ការបន្តគាំទ្រខាងហិរញ្ញវត្ថុនឹងនាំឱ្យយើងឆ្ពោះទៅសម្រេចគោលដៅយុទ្ធសាស្ត្រទាំងឡាយ ដើម្បីលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍នៅឆ្នាំ២០២៥ ដោយជោគជ័យ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមប្តេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដូចខាងក្រោម៖

- ធ្វើការពិនិត្យ និងជំរុញការគាំទ្រដល់ការអនុវត្តសវសរស្តម្ភបី ដែលបានកំណត់ក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំអន្តររដ្ឋាភិបាលអាស៊ីប៉ាស៊ីហ្វិកលើបញ្ហាមេរោគអេដស៍ ជំងឺអេដស៍នៅដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីក្រុងបាងកក ប្រទេសថៃ ដែលរួមមាន ៖
  - សវសរស្តម្ភទី១៖ បញ្ហាបាំងនៃគោលនយោបាយ និងច្បាប់
  - សវសរស្តម្ភទី២៖ បញ្ហាការទទួលបានការព្យាបាល ការធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំង
  - សវសរស្តម្ភទី២៖ បញ្ហាហិរញ្ញប្បទាន និងចីរភាព
- បញ្ហាមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ គឺមិនទាន់បានបញ្ចប់ និងនៅជាការប្រឈមខ្ពស់នៅឡើយ។
- សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យបានសកម្មបង្ការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ដោយឆាប់ទៅធ្វើតេស្តឈាម ឆាប់ទៅទទួលការព្យាបាល ដើម្បីឈានឆ្ពោះទៅបញ្ចប់អេដស៍។
- សូមបុគ្គលិកគ្រឹះស្ថានកម្សាន្តសប្បាយ និងអតិថិជនទាំងអស់ ប្រើប្រាស់ស្រោមអនាម័យឱ្យបានជាប់លាប់១០០% រៀងរាល់ពេលមានទំនាក់ទំនងផ្លូវភេទ។
- សូមបុរសកម្ពុជា ទទួលខុសត្រូវយ៉ាងសកម្មចំពោះខ្លួនផ្ទាល់ ភរិយា ដៃគូ និងកូនចៅរបស់ខ្លួន ចៀសផុតពីសោកនាជកម្មបង្កដោយការឆ្លងមេរោគអេដស៍។
- សូមក្មួយៗយុវវ័យទាំងអស់ កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
- សូមស្ត្រីមានផ្ទៃពោះទាំងអស់ ទៅទទួលការធ្វើតេស្តឈាមរកមេរោគអេដស៍។ បើលទ្ធផលតេស្តវិជ្ជមាន ត្រូវប្រញាប់ស្វែងរកសេវាបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូនឱ្យបានឆាប់រហ័ស នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ នៅទូទាំងប្រទេស។
- សូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ប្រញាប់ស្វែងរកការធ្វើតេស្តឈាមរកមេរោគអេដស៍ ឱ្យបានឆាប់រហ័សនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ឬបណ្តាញអង្គការសង្គមស៊ីវិល ដើម្បីឈានទៅទទួលការថែទាំព្យាបាលទាន់ពេលវេលា។

- សូមអ្នកដែលដឹងថាមានផ្ទុកមេរោគអេដស៍ទាំងអស់ ប្រញាប់ទៅទទួលការថែទាំព្យាបាលឱ្យបានឆាប់រហ័ស និងគោរពវេជ្ជបញ្ជាឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការស្រុតចុះសុខភាព និងចៀសវាងការកើតនូវភាពស៊ាំរបស់មេរោគអេដស៍ទៅនឹងឱសថប្រឆាំងមេរោគអេដស៍ ដែលជាមូលហេតុនៃមរណភាពដោយសារជំងឺអេដស៍។
- សូមយើងទាំងអស់គ្នា ចាត់ទុកអ្នកផ្ទុកមេរោគអេដស៍ជាជនរងគ្រោះ ជាសមាជិកគ្រួសាររបស់សហគមន៍ និងសង្គមយើង ដែលធ្លាប់ និងនៅតែរួមចំណែកក្នុងផលិតភាពនៃសេដ្ឋកិច្ចជាតិយើង ហើយត្រូវចូលរួមលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងមាក់ងាយដល់ពួកគាត់ឱ្យបានជាដាច់ខាត និងត្រូវផ្តល់ការគាំទ្រគ្រប់លទ្ធភាព។
- រាល់ការឆ្លើយតបនឹងមេរោគអេដស៍ និងអ្នកជំងឺអេដស៍ទាំងអស់ត្រូវតែឈរលើគោលការណ៍សមធម៌ សមភាពយេនឌ័រ និងសិទ្ធិមនុស្ស។

ជាថ្មីម្តងទៀត តាងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការមូលនិធិថែទាំអ្នកជំងឺអេដស៍ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងធំធេងក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជា។

ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះ សមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី មូលនិធិសកល អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សង្គមស៊ីវិល ផ្នែកឯកជន សិល្បករ សិល្បការិនីដែលមានតំណាងជាអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍ បណ្តាញអ្នកផ្ទុកមេរោគអេដស៍ បណ្តាញក្រុមប្រជាជនគន្លឹះ និងក្មួយៗយុវជនទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទៅ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ជូនប្រទេសកម្ពុជានាពេលនេះ។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពររបរស្នូស្តីជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូលនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

**យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥!**

**សូមអរគុណ!**